



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតនៅ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក សហគមន៍លើកស្ទួយសិទ្ធិមនុស្ស បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពីការកំណត់តម្រូវការ ជា អាទិភាពក្នុងឃុំសង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៤នាក់ (៣០%ជាស្ត្រី) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរ ភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាព ទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយ ទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការអាទិភាពទាំង៥ ក្នុង ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ

១. ការកសាងសង់ផ្លូវ

- សុំកសាងផ្លូវក្រាលគ្រួសក្រហមផ្ទះចំនួន ០៩ខ្សែ សូមចាប់ផ្តើមកសាងនៅក្នុងឆ្នាំ២០១២ និង បញ្ចប់ត្រឹមឆ្នាំ២០១៣។
- ខ្សែទី១ ពីភូមិថ្មី ផ្លូវលេខ៤ ត្រង់ចំណុចផ្ទះយ៉ានយេត ទៅខាងកើត រហូតដល់ ផ្ទះបនមាប់ មាន ប្រវែង ២០០ម៉ែត្រ ដោយប្រើលូមួយកន្លែងចំនួន ៥កង់។
- ខ្សែទី២ នៅភូមិច្រណោល ពីចំណុច ផ្ទះប៊ីរយ៉ាន ទៅ ផ្ទះប៉ារញ៉ាន ប្រវែង ២០០ម៉ែត្រ
- ខ្សែទី៣ នៅភូមិច្រណោល ពីចំណុច ផ្ទះតាស៊ុន ទៅដល់ ផ្ទះទិត្យស្រឡឹង ប្រវែង ២០០ ម៉ែត្រ
- ខ្សែទី៤ នៅភូមិច្រណោល ពីចំណុច ផ្ទះតាន់មឿន ទៅដល់ ផ្ទះអ្នកគ្រូចិត្ត ប្រវែង ២០០ម៉ែត្រ
- ខ្សែទី៥ នៅភូមិស្វាយជ្រំ ពីចំណុចក្បាលទំនប់ ទៅដល់ក្នុង ភូមិស្វាយជ្រំ ប្រវែង ១៥០០ម៉ែត្រ
- ខ្សែទី៦ នៅភូមិម្លៀរ ប្រវែង ១៥គីឡូម៉ែត្រ ប្រើស្ពានមួយកន្លែងធ្វើអំពីឈើ និងប្រើលូ ១០កន្លែង ក្នុង មួយកន្លែង ប្រើលូ ៥កង់។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយលទ្ធភាព ប្រាំដើម្បីយកមកប្រើប្រាស់។

- ខ្សែទី៧ នៅភូមិខ្នាច ពីចំណុចផ្ទះសាំងផុន ដល់ ផ្ទះអិនឡូ ប្រវែង ៥០០ម៉ែត្រ ប្រើលូ ២កន្លែង ក្នុងមួយកន្លែងប្រើលូ ៥កង់។
- ខ្សែទី៨ នៅភូមិខ្នាច ពីចំណុច ផ្ទះភ្នំឈឿន ដល់ ផ្ទះតាយ៉ាន ប្រវែង ២០០ម៉ែត្រ
- ខ្សែទី៩ នៅភូមិភ្នំតា ពីចំណុចទំនប់ភ្នំតា ទៅភូមិខាងត្បូង ប្រវែង ៣០០ម៉ែត្រ ប្រើលូមួយកន្លែង ៥កង់ និងស្ពានមួយកន្លែងធ្វើអំពីឈើដែលមានបណ្តោយ២០ម៉ែត្រគុណទទឹង៥ម៉ែត្រ។

២. ការសាងសង់អណ្តូងទឹក

- សុំអណ្តូងទឹកចំនួន ១៩អណ្តូង ប្រភេទអណ្តូងស្នប់ និងអណ្តូងតៅ សូមចាប់ផ្តើមសាងសង់ ពីឆ្នាំ ២០១២ និងឲ្យបានរួចរាល់ត្រឹមឆ្នាំ២០១៣។
- ចំណុចទី១ នៅភូមិច្រណោល ចំនួន៣ ដាក់នៅក្បាលភូមិ ចំនុចផ្ទះហៀងកុសល ១ កណ្តាលភូមិ ចំនុចផ្ទះជីនី ១ និងចំនុចមុខវត្ត ១អណ្តូង។
- ចំណុចទី២ នៅភូមិស្វាយជ្រំចំនួន ៤ ត្រង់ចំនុចក្បាលភូមិ ១ខាងលិចភូមិ ១ សាលាបុណ្យ ១ និងកណ្តាលភូមិ ១។
- ចំណុចភូមិមានជ័យចំនួន ៥ ត្រង់ចុងភូមិ១ ខាងត្បូង១ ខាងជើងភូមិ១ កណ្តាលភូមិ១ និងចុងខាងកើតភូមិ១។
- ចំណុចភូមិថ្មីចំនួន៣ ត្រង់ផ្ទះហាក់ហ៊ុម១ ផ្ទះថ្លាងគីនី១ និងផ្ទះខានសំបៀន១។
- ចំណុចភូមិខ្នាចចំនួន៤ ត្រង់ផ្ទះខីណា១ ផ្ទះរ៉ាង១ ផ្ទះវៃ១ និងខាងកើតកែងរបងផ្ទះមីន ១។
- សុំជួសជុលអណ្តូងទឹកនៅភូមិថ្មីចំនួន២ នៅចំណុចផ្ទះអិនលាក់១ និងផ្ទះហ្វូនយា ១អណ្តូង សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងឲ្យបានរួចរាល់ត្រឹមឆ្នាំ២០១៣។

៣. ការសាងសង់បង្គន់អនាម័យ

- សុំបង្គន់អនាម័យសម្រាប់ប្រជាពលរដ្ឋនៅឃុំថ្មីទាំងអស់ក្នុងមួយគ្រួសារ១បង្គន់ស្មើសរុប ២.០៧១ បង្គន់ ព្រមទាំងសុំបង្គន់សាធារណៈចំនួន ៤ សម្រាប់ភូមិមានជ័យ នៅចំណុចសាលាបុណ្យ១ ភូមិភ្នំតា នៅចំណុចសាលាបុណ្យ១ ភូមិខ្នាច នៅចំណុចសាលាបុណ្យ១ និងភូមិស្វាយជ្រំនៅចំណុចសាលាបុណ្យ១ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១២ និងឲ្យបានរួចរាល់ត្រឹមឆ្នាំ ២០១៣។

៤. ការសាងសង់សាលារៀន

- សុំកសាងសាលាបឋមសិក្សាចំនួន០២ខ្នង សំរាប់ភូមិប្តើរ១ខ្នង មាន៥បន្ទប់ ធ្វើអំពីថ្មនិង គ្រូបង្រៀនចំនួន ០៥នាក់។
- សុំកសាងសាលាបឋមសិក្សាចំនួន មួយខ្នង មាន០៥បន្ទប់សំរាប់ភូមិមានជ័យ ធ្វើអំពីថ្ម និងសុំគ្រូបង្រៀនចំនួន០២នាក់។

- សុំបន្ថែមគ្រូបង្រៀនអនុវិទ្យាល័យ នៅឃុំថ្មីចំនួន ០២នាក់។
- សុំសាងសង់អន្តេរាសិកដ្ឋានសំរាប់សិស្សក្នុងឃុំថ្មីចំនួន០១ខ្នង ០២ជាន់ មាន១២បន្ទប់ ធ្វើអំពីថ្ម។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ និងឲ្យបានជាស្ថាពរត្រឹមឆ្នាំ២០១៣។

៥. ការសាងសង់ប៉ុស្តិ៍សុខភាព

- សុំសាងសង់ប៉ុស្តិ៍សុខភាព០១ខ្នង នៅភូមិប្រៀមឃុំថ្មី ដែលមានទំហំ ០៩ម៉ែត្រគុណនឹង៥ម៉ែត្រ ព្រមទាំងមានបុគ្គលិកពេទ្យ ចំនួន០៥នាក់ សូមចាប់ផ្តើមកសាងពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមឆ្នាំ ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក ម៉ុ ខាំ តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ថា «សម្រាប់ផ្លូវលំមានច្រើនខ្សែ តែអាទិភាពដែលយើងកំពុងគិត គឺផ្លូវមេជាចំបង បន្ទាប់មកទើបដោះស្រាយផ្លូវ កាត់ទទឹង រីឯអណ្តូងទឹកយើងបានដោះស្រាយប្រមាណ ៦០% ហើយតែឧបសគ្គនៅត្រង់តំរូវការខ្លះខ្លះដីមិន ចេញទឹក(គ្មានប្រភពទឹក) ឯអណ្តូងខ្លះ ទៀតផ្តល់ឲ្យហើយតែត្រូវខូចទៅវិញ ដោយសារខ្វះការថែទាំចំពោះ បង្គន់អនាម័យយើងដោះស្រាយបាន តែសម្រាប់ប្រជាជនក្រីក្រគ្មានលទ្ធភាពប៉ុណ្ណោះ ទាំងនេះសម្រាប់ផែន ការឆ្នាំ ២០១២»។

លោក អ៊ុល វ៉ែន តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី២ឃុំ បានចូលរួមមតិថា «ការអនុវត្តការងារ ត្រូវដឹកនាំឲ្យស្របទៅតាមគោលការណ៍ច្បាប់ ទោះជាមានគោលនយោបាយកង្វែងគ្នាក៏ដោយ»។

លោក នួន ហៀន តំណាងគណបក្សនរោត្តមរណបុទ្ធិ និងជាជំទប់ទី១ឃុំ បានចូលរួមបង្ហាញពី ចំណាប់អារម្មណ៍ថា «ចំពោះតំរូវការអាទិភាពទាំង ៥ ដែលបងប្អូនបានលើកឡើង តែលោកបញ្ជាក់ថាបច្ចុប្បន្ន ខ្ញុំចង់ឲ្យបងប្អូនចាប់អារម្មណ៍ទៅលើការអភិវឌ្ឍន៍កសិកម្មឲ្យបានច្រើន ជាពិសេស ទៅលើផ្នែកបច្ចេកទេសក្នុង ការធ្វើកសិកម្មគ្រួសារទើបជំរុញឲ្យបងប្អូនឈានទៅរកភាពរីកចំរើនតែការលើកឡើងថ្ងៃនេះពុំមានទេ»។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍ នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់ របស់ខ្លួន។

៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំសង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុង កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ឃួង មឿត** (មន្ត្រីផ្នែកបណ្តាញនិងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញនិងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការ បោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌ មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវ របាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និង មិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោល បំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យ មានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយ ការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការ បំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 045